



ទស្សនាវដ្តី

ព្រឹទ្ធសភា

SENATE MAGAZINE

ប្រចាំខែធ្នូ



លេខ ២១៨ ឆ្នាំទី១៨ ព.ស ២៥៦២ គ.ស ២០១៨
Issue 218 Volume 18 BC 2562 BE 2018

សកម្មភាពថ្នាក់ដឹកនាំ

- ព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ១
- ព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ និងសេចក្តីព្រាងច្បាប់ចំនួន២ ៥
- សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ សហភាពសហព័ន្ធយុវជនកម្ពុជា ៧
- សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧០នៃទិវា សិទ្ធិមនុស្សអន្តរជាតិ ៩
- សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឡាវ ចូលជួបសម្តែងការគួរសម ១១
- សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីកម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ ១៣
- សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឈីលី ចូលជួបសម្តែង ការគួរសម ១៤
- អនុប្រធានទី២ ព្រឹទ្ធសភា អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភា ប្រជាជនខេត្តស៊ីឈួន ចូលជួបសវនាការ ១៥
- សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១៧

សកម្មភាពគណៈកម្មការ

- សាស្ត្រាចារ្យ និងនិស្សិត មកពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង ទស្សនកិច្ចសិក្សាលេចយល់អំពីព្រឹទ្ធសភា ១៨
- សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំនានា ១៩
- ការងារទទួលពាក្យបណ្តឹង ២២
- សមាជិកសមាជិកាព្រឹទ្ធសភា ចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨ ២៣
- សកម្មភាពសមាជិកព្រឹទ្ធសភា បេសកកម្មក្រៅប្រទេស ២៨
- សកម្មភាពសមាជិកព្រឹទ្ធសភា ចូលរួមក្នុងពិធីផ្សេងៗ ២៩

សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រៀបចំសិក្ខាសាលាស្តីពី ការអនុវត្តជាក់ស្តែងនៃដំណើរការ ពិនិត្យ និងអនុម័តច្បាប់នៅសភាកម្ពុជា ៣២
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើក ទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០១៨ ៣៣
- សកម្មភាពថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៣៦




១




១១



១៣



១៤



១៥



១៨



៣២

ក្របមុខ ៖ សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងសន្និបាតខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ។
 ក្របក្រោយ ៖ សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ ក្នុងឱកាសចូលរួមក្នុងពិធីក្រុងពាលី និងសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តី នៅបរិវេណវិមានអនុស្សាវរីយ៍ ២ធ្នូ ខេត្តក្រចេះ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិចារប្រចាំការមគ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (855 23)211441, 211442, 211443, ទូរសារ: (855 23)211446

E-mail : oumsarith.sgsenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

ព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤



ព្រឹទ្ធសភា នីតិកាលទី ៤
សម័យប្រជុំលើកទី ២

ពីឆ្នេងឯកឧត្តម ស៊ឹម កា អនុប្រធានទី១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា

តាមការកំណត់របស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៨:០០នាទីព្រឹក ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំ លើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមាន សមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៧រូប។

អង្គប្រជុំ បានដំណើរការតាមរបៀបវារៈចំនួន៤ រួមមាន៖ របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង-

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី បត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណង សម្រួលដល់កិច្ចសហប្រតិបត្តិការគ្រប់គ្រងបទល្មើសឱ្យ មានប្រសិទ្ធភាពរវាងគូភាគី ពង្រឹងទំនាក់ទំនងរវាងគូភាគី តាមរយៈការចុះហត្ថលេខាលើសន្ធិសញ្ញាបត្យាប័ននេះ ដោយឈរលើគោលការណ៍អធិបតេយ្យភាព សមភាព និងមានផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងអនុវត្ត សន្ធិសញ្ញាស្តីពី បត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និង សហព័ន្ធរុស្ស៊ី ឱ្យរឹតតែមានប្រសិទ្ធភាព។



ឯកឧត្តម អ៊ុក ប៊ុនលឿន អញ្ជើញឡើងអានរបាយការណ៍



ឯកឧត្តម ប៊ិន ឈិន អញ្ជើញឡើងការពារសេចក្តីព្រាងច្បាប់

សន្និសីទស្តីពី បត្យាប័ននេះ មានវិសាលភាពអនុវត្ត ចំពោះរាល់សំណើសុំបត្យាប័ន បន្ទាប់ពីសន្និសីទនេះ បាន ចូលជាធរមាន ទោះបីជាបទល្មើសដែលបានប្រព្រឹត្តនៅ មុនពេលកាលបរិច្ឆេទនៃការចូលជាធរមាននៃសន្និសីទ នេះក៏ដោយ។

សេចក្តីព្រាងច្បាប់នេះមានគុណប្រយោជន៍ ដើម្បីលើក កម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា និង សហព័ន្ធរុស្ស៊ី ក្នុងការលុបបំបាត់ឧក្រិដ្ឋកម្ម ដោយឈរ លើគោលការណ៍គោរពនូវអធិបតេយ្យភាព សមភាព និង មានផលប្រយោជន៍ទៅវិញទៅមក និងជាផ្នែកមួយនៃកិច្ច សហប្រតិបត្តិការអន្តរជាតិ ក្នុងការរួមចំណែកយ៉ាងសកម្ម ក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័ត យល់ព្រមលើកដំបូងចំនួន ១១១សំឡេង នៃចំនួនសមា- ជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន** ឧបនា- យករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈ- រដ្ឋមន្ត្រី អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាង រាជរដ្ឋាភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់ នេះ។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ ចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង- ច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩ បានរៀបចំឡើងតាមគោលនយោបាយពង្រឹងការ គ្រប់គ្រងថវិកា ដោយផ្ដោតការយកចិត្តទុកដាក់ជាពិសេស



ឯកឧត្តម ជា ជេដ្ឋា អញ្ជើញឡើងអានរបាយការណ៍

លើមនុស្ស និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាល កិច្ចជាស្នូល ហើយអាចប្រសិទ្ធនាមបានថា ជាថវិកាយុទ្ធ- សាស្ត្រ នៃការរក្សាសមិទ្ធផលដែលសម្រេចបានដោយ លំបាក និងការបន្តបុកគ្រឹះថ្មីៗ សម្រាប់គាំទ្រដល់ការ សម្រេចបាននូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីបន្តរក្សាសន្តិ- ភាព ស្ថិរភាព ក៏ដូចជាទ្រទ្រង់នូវដំណើរការវិវឌ្ឍឈានឡើង របស់កម្ពុជាលើវិថីនៃការអភិវឌ្ឍ ប្រកបដោយគុណភាព និងចីរភាពទៅមុខឥតឈប់ឈរ។

សេចក្តីព្រាងច្បាប់នេះ បានកំណត់ចំណាយសរុបថវិកា រដ្ឋ ឬចំណាយសរុបថវិកាជាតិប្រមាណ ៦,៧២៩លាន ដុល្លារអាមេរិក ត្រូវជា២៤,៧២% នៃផ.ស.ស និងមាន កំណើន១១,៤% ធៀបនឹងច្បាប់ឆ្នាំ២០១៨ ក្នុងនោះ ចំណាយចរន្តថវិការដ្ឋ ត្រូវបានគ្រោងប្រមាណ ៤,៤៣៦ លានដុល្លារអាមេរិក ត្រូវជា១៦,៣០% នៃផ.ស.ស និង មានកំណើន ១២,៣% ធៀបនឹងច្បាប់ឆ្នាំ២០១៨។

សេចក្តីព្រាងច្បាប់នេះ ក៏គ្រោងនឹងប្រមូលចំណូលក្នុង ប្រទេសថវិការដ្ឋ ឬចំណូលក្នុងប្រទេសថវិកាជាតិ ប្រមាណ ៥,២៤៨លានដុល្លារអាមេរិក ត្រូវជា១៩,២៨% នៃផ.ស.ស និងមានកំណើន ១៤,០% ធៀបនឹងច្បាប់ឆ្នាំ២០១៨។



ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញឡើងការពារសេចក្តីព្រាងច្បាប់

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៦ជំពូក ចែកជា ១៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម ជាលើកដំបូងចំនួន ១១៣សំឡេង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាងរាជរដ្ឋាភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។

សេចក្តីព្រាងច្បាប់នេះ បានដើរតួនាទីជាឧបករណ៍ដ៏មានប្រសិទ្ធភាព សម្រាប់ឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានា និងការបន្តធានាចលនាការនៃការកែទម្រង់ស៊ីជម្រៅស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបំណងប្រាថ្នារបស់ប្រជាជន លើសពីនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងឥតងាកឈររបស់រាជរដ្ឋាភិបាល ក្នុង

ការបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ការបន្តរក្សាភិរក្សនុភាពជាតិ ការការពារអធិបតេយ្យភាព បូរណភាពជាតិ ទឹកដី ការបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការបន្តរក្សាឱ្យបាននូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច ការធានាបាននូវស័ក្តិសិទ្ធភាព ប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលដៅពង្រីកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាជាពិសេសការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣ជំពូក និង ១៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១១១សំឡេង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាងរាជរដ្ឋាភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៤៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖

១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពី ការចៀសវាងការយកពន្ធគ្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

២.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ស្តីពី ការចៀសវាងការយកពន្ធគ្រួតគ្នា និងការបង្ការការ

កិច្ចការបន្តពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងចំនួន២ ខាងលើនេះ ធ្វើឡើងក្នុងគោលដៅទាក់ទាញ និងសម្រួលការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់ និងបង្ក្រាបការកិច្ចបន្តពន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ក៏ដូចជាក្នុងការបំពេញកាតព្វកិច្ចក្របខ័ណ្ឌអាស៊ាន។

តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសកម្ពុជាទទួលបាននូវលក្ខខណ្ឌអំណោយផលមួយចំនួនដូចជា៖

- ១. លក្ខខណ្ឌដែលផ្តល់ប្រយោជន៍ដល់ប្រទេសកម្ពុជាក្នុងការកំណត់ពន្ធ តាមរយៈគ្រឹះស្ថានអចិន្ត្រៃយ៍
- ២. ការយកពន្ធលើបុព្វលាភធានារ៉ាប់រងដែលលក់ដោយសហគ្រាសអនិវាសនជន
- ៣. ការយកពន្ធលើការដឹកជញ្ជូនអន្តរជាតិតាមផ្លូវទឹកនិងផ្លូវគោក
- ៤. ការយកពន្ធតាមរយៈសួយសារលើការជួលឧបករណ៍ឧស្សាហកម្ម ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ
- ៥. ការយកពន្ធកាត់ទុកលើកម្រៃសេវាបច្ចេកទេស
- ៦. ការរក្សាបាននូវអត្រាពន្ធកាត់ទុកខ្ពស់ចៀសវាងបាននូវផលប៉ះពាល់ខ្លាំងលើចំណូល

ពន្ធជាតិ

- ៧. ការយកពន្ធលើចំណូលផ្សេងៗរបស់អនិវាសនជន
- ៨. ការដាក់បញ្ចូលនូវគោលការណ៍លើកទឹកចិត្តសម្រាប់គម្រោងវិនិយោគ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលមានប្រយោជន៍សម្រាប់ធានាភាពទាក់ទាញនៃការវិនិយោគផ្ទាល់មកពីបរទេសតាមរយៈការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដែលមានចែងក្នុងច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១១១សំឡេង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាងរាជរដ្ឋាភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។



សមាជិក សមាជិកាព្រឹទ្ធសភា លើកដៃអនុម័តច្បាប់

ព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់
និងសេចក្តីព្រាងច្បាប់ចំនួន២



(រូបកណ្តាល) សម្តេចវិបុលសេនាភក្តី សាយ ឈុំ អធិបតីក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤

បន្ទាប់ពីការកំណត់របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ព្រឹទ្ធសភា បានបន្តសម័យប្រជុំលើកទី២ នីតិកាលទី៤ ក្រោមអធិបតី- ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ ដោយមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន ៥៦រូប។

អង្គប្រជុំ បានដំណើរការតាមរបៀបវារៈចំនួន២ រួមមាន៖
របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើ ច្បាប់ស្តីពី វិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពី គណបក្សនយោបាយ។

សេចក្តីស្នើច្បាប់នេះ តាក់តែងឡើងដើម្បីធានាភាព ច្បាស់លាស់អំពីបុគ្គលដែលត្រូវបានតុលាការសម្រេចហាម ឃាត់ការធ្វើសកម្មភាពនយោបាយ និងប្រសិទ្ធភាពនៃការ អនុវត្តច្បាប់នេះ ស្របតាមគោលការណ៍នីតិវិធី ដើម្បីលើក កម្ពស់ស្មារតីបង្រួបបង្រួមជាតិ ក៏ដូចជាការពង្រឹងលទ្ធិប្រជា- ធិបតេយ្យ សេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា។

ដូចនេះ ច្បាប់ស្តីពីគណបក្សនយោបាយ ចាំបាច់ត្រូវធ្វើ វិសោធនកម្មបន្ថែម ដោយត្រូវថ្វាយព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវ ព្រះរាជតួនាទី ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ក្នុងការផ្តល់ នីតិសម្បទាឡើងវិញចំពោះអ្នកនយោបាយ ដែលត្រូវបាន តុលាការកំពូលសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោ- បាយតាមអំណាចសាលដីកា ហើយដែលអ្នកនយោបាយ ទាំងនោះ មិនបានធ្វើសកម្មភាពណាមួយប្រឆាំងនឹងផល ប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមិនធ្វើឱ្យ ប៉ះពាល់ដល់គោលការណ៍នីតិវិធី និងសន្តិសុខជាតិ។

សេចក្តីស្នើច្បាប់នេះ តាក់តែងឡើងមាន ២មាត្រា ត្រូវ បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម លើកដំបូងចំនួន ១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នាសម័យប្រជុំ រដ្ឋសភាលើកទី១ នីតិកាលទី៦។

ឯកឧត្តមបណ្ឌិតរដ្ឋ **ជាម ឃ្យ៉េប** តំណាងក្រុមតំណាង រាស្ត្រហត្ថលេខី និងសហការី បានអញ្ជើញមកការពារ



ឯកឧត្តម អ៊ុក ប៊ុនឈឿន អញ្ជើញឡើងអានរបាយការណ៍



ឯកឧត្តមបណ្ឌិតរដ្ឋ ជាម ឃ្យ៉េប អញ្ជើញឡើងការពារសេចក្តីស្នើច្បាប់



ឯកឧត្តម ជា ជេដ្ឋា អញ្ជើញឡើងអានរបាយការណ៍

សេចក្តីស្នើច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីស្នើច្បាប់ទាំងមូល ដោយឥតកែប្រែ ចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពី បរធនបាលកិច្ច។

សេចក្តីព្រាងច្បាប់ស្តីពី បរធនបាលកិច្ច គឺជាវិស័យ ហិរញ្ញវត្ថុថ្មីមួយសម្រាប់ប្រទេសកម្ពុជា ហើយវិស័យមួយ នេះនឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គមកម្ពុជាឱ្យកាន់តែមានភាពជឿនលឿន ពិពិធកម្ម ឆ្លើយតបទៅនឹងបរិបទថ្មីៗ នៃវិស័យហិរញ្ញវត្ថុសកល ដើម្បី ជាការធានា និងទាក់ទាញនូវភាពជឿទុកចិត្តពីដៃគូអភិវឌ្ឍន៍ នានា។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណង គ្រប់គ្រងមូលនិធិហិរញ្ញប្បទានឥតសំណង ឬអនុបំណុល ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់វិស័យមីក្រូ ហិរញ្ញវត្ថុ ហើយបច្ចុប្បន្នមូលនិធិទាំងនោះកំពុងគ្រប់គ្រង និងចាត់ចែងប្រើប្រាស់ដោយគ្រឹះស្ថានធនាគារ និងមីក្រូ ហិរញ្ញវត្ថុមួយចំនួន។ ដោយពិនិត្យឃើញនូវភាពចាំបាច់ នៃវិសាលភាពទូលំទូលាយ ក្នុងវិស័យបរធនបាលកិច្ច ដែល មិនត្រឹមតែគ្របដណ្តប់លើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ប៉ុណ្ណោះទេ វិស័យនេះមានវិសាលភាពគ្របដណ្តប់លើ វិស័យធានារ៉ាប់រង និងសោធន វិស័យអចលនទ្រព្យ វិស័យ មូលបត្រ និងវិស័យផ្សេងៗទៀតនៅក្នុងសេដ្ឋកិច្ច និង សង្គមផងដែរ។

គុណប្រយោជន៍នៃសេចក្តីព្រាងច្បាប់នេះ រួមមាន៖

- ១-បង្កើនការវិនិយោគក្នុងស្រុក ដែលជាប្រភពនៃការ បន្ថែមចំណូលពន្ធជាតិ



ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញឡើងការពារសេចក្តីព្រាងច្បាប់

២-ជំរុញការធ្វើពិពិធកម្មហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជា និង

៣-ផ្តល់លទ្ធភាពដល់ការតាមដាន និងគ្រប់គ្រងនូវ លំហូរទុន និងប្រភពទុនលើគ្រប់វិស័យ ដែលកំពុង ធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅ ទាក់ទាញទំនុកចិត្តបន្ថែមពីដៃគូអភិវឌ្ឍន៍នានា។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៨ជំពូក ចែកជា ៥៧មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១១៤សំឡេង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាលើក ទី១ នីតិកាលទី៦។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាងរាជរដ្ឋា- ភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ ចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។



សមាជិក សមាជិកាព្រឹទ្ធសភា លើកដៃអនុម័តច្បាប់

**សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញមេកមហាសន្និបាតតំណាងទូទាំង
ប្រទេសលើកទី៤ សហភាពសហព័ន្ធយុវជនកម្ពុជា**



សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់ ស.ស.យ.ក

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចវិបុលសេនា-
ភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ-
កម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ សហភាព
សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីបូកសរុបសមិទ្ធ-
ផលការងារសម្រេចបានរយៈពេល៦ឆ្នាំកន្លងមក និងលើក
ទិសដៅការងារបន្តឆ្នាំ២០១៨-២០២៣ នៅសាលប្រជុំ
សណ្ឋាគារសុខា នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ**
បានមានប្រសាសន៍ថា មហាសន្និបាត ស.ស.យ.ក លើក
ទី៤ ដែលបាននឹងកំពុងប្រព្រឹត្តទៅនាពេលនេះ គឺស្របពេល
ដែលព្រះរាជាណាចក្រកម្ពុជាយើងសម្រេចបានជោគជ័យ
យ៉ាងត្រចះត្រចង់ក្នុងការរៀបចំការបោះឆ្នោតជ្រើសតាំង
តំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ
២០១៨ កន្លងមក និងស្របពេលដែលព្រះរាជាណាចក្រ-
កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃរដ្ឋសភានីតិ-
កាលទី៦ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន
សែន** ជាប្រមុខកំពុងមានភាពល្អប្រសើរ ដែលកាន់តែផ្តល់
ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង
ការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ទោះបីសភាព-
ការណ៍អន្តរជាតិមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញក្តី។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរ

និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹក-
នាំសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា
គ្រប់រូបដែលបានបំពេញតួនាទីបេសកកម្ម ដើម្បីបុព្វហេតុ
ជាតិមាតុភូមិ ដើម្បីយុវជន និងសង្គមនាពេលកន្លងមក
សម្រេចបានលទ្ធផលជាផ្នែកគួរជាទីមោទនភាពយ៉ាង
ក្រៃលែង។ សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជាក់ថា
ស.ស.យ.ក នឹងសម្រេចបាននូវសមិទ្ធផលធំៗ និងថ្មីៗ
ជាងនេះទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន។

សម្តេចប្រធានព្រឹទ្ធសភា បានសង្កេតឃើញថា ចាប់ពី
មហាសន្និបាត ស.ស.យ.ក លើកទី៣ ដែលបានប្រព្រឹត្តទៅ
កាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១២កន្លងទៅ ស.ស.យ.ក
បានដើរតួនាទីយ៉ាងសំខាន់ក្នុងចលនាយុវជន ដើម្បីចូលរួម
ក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច នយោបាយ ចូលរួមអនុវត្ត
គោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជានៅតាម
វិស័យ និងគ្រប់មូលដ្ឋាននៅទូទាំងប្រទេស ព្រមទាំងបាន
ចូលរួមចំណែក ជាពិសេសក្នុងការលើកស្ទួយមោទនភាព
ជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ ក្នុងន័យ
នេះ សម្តេចក៏បានចូលរួមអបអរសាទរចំពោះសមិទ្ធផល
ទាំងឡាយដែលក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា
សម្រេចបានក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ នៅតាមវិស័យ
និងផែនការការងារជាច្រើនដែលបានផ្តល់ប្រយោជន៍ដោយ
ផ្ទាល់ដល់យុវជន និងសង្គមកម្ពុជា ដោយមិនប្រកាន់និន្នា-
ការនយោបាយ និងជីវភាពសង្គម ពោលគឺ ស.ស.យ.ក



សម្តេចប្រធានព្រឹទ្ធសភា ថ្លែងសុន្ទរកថាក្នុងអង្គសន្និបាត

គឺជាវេទិកាដ៏ទូលំទូលាយមួយសម្រាប់យុវជនទាំងអស់គ្នា ចូលរួមក្នុងគោលដៅលើកកម្ពស់សុខភាពយុវជន ការសិក្សា ការរកការងារធ្វើ ការចម្រើនលូតលាស់ និងការជំរុញលើក កម្ពស់ផ្នត់គំនិតចែករំលែក ចូលរួមផ្តល់ទៅឱ្យសង្គមវិញតាម រយៈការងារស្ម័គ្រចិត្ត ការលះបង់ និងបរិច្ចាគ។ ជាមួយ គ្នានេះដែរ សម្តេចក៏សូមគាំទ្រ និងលើកទឹកចិត្តថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាគ្រប់រូបឱ្យបន្ត ខិតខំប្រឹងប្រែង ស្របតាមគោលបំណង និងបេះដូងពិត ប្រាកដរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បានអំពាវនាវដល់ ស.ស.យ.ក ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបានល្អនូវសំណូមពរ ភារកិច្ចធំៗពីរ៖ ទី១-ចូលរួមឱ្យកាន់តែសកម្មជាងនេះទៀត ក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិយើងឱ្យក្លាយ ជាប្រទេសរីកចម្រើនក្នុងតំបន់ ជាសង្គមប្រកបដោយអរិយ-

ធម៌និងសេចក្តីស្រឡាញ់ គ្មានការកើតឡើងវិញនូវសង្គ្រាម របបប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពី អតីតកាលទៀតឡើយ។ ទី២-សមាជិក សមាជិកា ស.ស. យ.ក ម្នាក់ៗត្រូវខិតខំរៀនសូត្រលត់ដំខ្លួនក្នុងចលនារបស់ ប្រជាជនមហាជន ដើម្បីក្លាយជាអ្នកដឹកនាំល្អនាពេល អនាគត ដែលមានស្មារតីស្នេហាជាតិបរិសុទ្ធ មានសមត្ថ- ភាព មានគុណភាព និងឆន្ទៈមោះមុតក្នុងការថែរក្សាឯក- រាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដីឱ្យបានរឹងមាំ ក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់។ យុវជន រៀបចំឱ្យបានលឿនយ៉ាងស្ងប់ស្ងៀមក្នុងសង្គ្រាមតស៊ូ ដើម្បីរំដោះជាតិ ដើម្បីសង្គ្រោះជាតិ ដោយបន្ទូលទុកនូវ មរតកដ៏ថ្លៃថ្លាជូនអតីតយុវជនរៀបចំឱ្យបាន ដែលបាននឹងកំពុង ដឹកនាំកសាង ការពារប្រទេសសព្វថ្ងៃ ដែលភាគច្រើន (តួ យ៉ាងដូចរូបខ្ញុំជាដើម) បានឈានចូលដល់មជ្ឈិមវ័យទៅ ហើយ។ ដូចនេះតម្រូវការអ្នកបន្តវេន គឺជាកត្តាដែលមាន ចរិតកំណត់បំផុតមិនអាចខ្វះបាន។

សម្តេចប្រធានព្រឹទ្ធសភាមានសង្ឃឹម និងជឿជាក់យ៉ាង មុតមាំថា អង្គមហាសន្និបាតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃនេះ និងថ្ងៃស្អែកនឹងធ្វើការពិភាក្សា ចែករំលែកបទពិសោធន៍ នានា ដោយធ្វើការវាយតម្លៃឱ្យបានហ្មត់ចត់ និងល្អប្រសើរ លើកត្តានានាដូចបានបញ្ជាក់ជូនខាងលើ ដើម្បីឈានទៅ រកការដាក់ទិសដៅការងារមួយប្រកបដោយភាពពេញលេញ និងគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ឆ្ពោះទៅកាន់ឆ្នាំ២០២៣ខាងមុខនេះ។



ទិដ្ឋភាពនៃអង្គសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់ ស.ស.យ.ក

សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងសន្និបាតខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ
នៃទិវាសិទ្ធិមនុស្សអន្តរជាតិ



សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងសន្និបាតខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ

នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងសន្និបាតខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ ២០១៨ ក្រោមប្រធានបទ «រួមគ្នាថែរក្សាសន្តិភាព ដើម្បី លើកកម្ពស់សិទ្ធិមនុស្ស» ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ កង- កម្លាំងប្រដាប់អាវុធ តំណាងសហគមន៍ តំណាងអង្គការ ជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ និងសិស្ស និស្សិត។

ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភាបានថ្លែងថា ទិវាសិទ្ធិមនុស្ស១០ធ្នូ បាន ផ្តល់នូវឱកាសមួយឆ្នាំម្តង ដើម្បីរឿងការចងចាំ និងការ យល់ដឹងពីសិទ្ធិមនុស្ស ដែលមានជាប់ជាមួយយើងម្នាក់ៗ តាំងពីកំណើតមិនអាចកាត់ផ្តាច់បានឡើយ ហើយសិទ្ធិ ទាំងអស់ជាកម្មសិទ្ធិរបស់យើង និងក៏ជាកម្មសិទ្ធិរបស់អ្នក នៅជុំវិញខ្លួនយើងទាំងអស់គ្នាផងដែរ ដោយសិទ្ធិទាំងអស់ នេះ ត្រូវតែគោរពឱ្យបានត្រឹមត្រូវ ស្មើភាព និងយោគយល់ គ្នាទៅវិញទៅមកក្នុងព្រំដែនច្បាប់ និងសិទ្ធិអ្នកដទៃ។

សម្តេចប្រធានព្រឹទ្ធសភា បានរឿងអំពីប្រវត្តិសាស្ត្រ នៃ

ប្រទេសកម្ពុជា ដែលបានបង្ហាញឱ្យឃើញហើយថា សិទ្ធិ- មនុស្សមិនត្រូវបានគោរពនោះទេ ក្នុងកាលៈទេសៈដែល ប្រទេសកើតមានសង្គ្រាម ភាពចលាចល និងអសន្តិសុខ សង្គម។ ជាក់ស្តែង ប្រជាជនកម្ពុជាធ្លាប់ទទួលរងនូវការ រំលោភសិទ្ធិមនុស្សគ្រប់បែបយ៉ាង ចាប់តាំងពីការកើតមាន សង្គ្រាមនាដើមទសវត្សឆ្នាំ១៩៧០មកម្ល៉េះ ជាពិសេស ក្នុង របបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្នុងរបបប៉ុលពត៣ឆ្នាំ ៨ខែ និង២០ថ្ងៃនេះ បានបំផ្លិចបំផ្លាញ ប្រទេសជាតិខ្ទេចខ្ទីលើគ្រប់វិស័យ មានជាអាទិ៍៖ ប្រព័ន្ធ អប់រំ ប្រព័ន្ធសុខាភិបាល ប្រព័ន្ធតុលាការ ច្បាប់ និងសិទ្ធិ- មនុស្ស សាសនា ប្រពៃណី និងវប្បធម៌។ល។ ប្រជាជន មិនដែលហ៊ានបញ្ចេញមតិទាមទារយុត្តិធម៌ ប្រើប្រាស់សិទ្ធិ និងសេរីភាព ឬប្រជាធិបតេយ្យចំពោះមុខរដ្ឋអំណាចអាវ ខ្មៅនោះឡើយ ពីព្រោះសិទ្ធិទាំងឡាយត្រូវបានអង្គការខ្មែរ ក្រហមដកហូតទាំងអស់ សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិដំបូងរបស់មនុស្សក៏ត្រូវបានគេដកហូតដែរ។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋបានទទួលរងនូវការធ្វើទារុណ- កម្ម ការបង្ខត់អាហារ ការកាប់សម្លាប់ និងអំពើឃោរឃៅ អមនុស្សធម៌គ្រប់រូបភាព ដែលបណ្តាលឱ្យបាត់បង់ជីវិត



សម្តេចប្រធានព្រឹទ្ធសភា ថ្លែងសុន្ទរកថាក្នុងអង្គសន្និបាតខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ


មនុស្សជាង៣លាននាក់។

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះនាឆ្នាំ១៩៩៨ និងទប់ស្កាត់ទាន់ពេលវេលានូវចលនាបដិវត្តន៍ពណ៌ដែលបានប៉ុនប៉ងបង្កើតសង្គ្រាមនៅកម្ពុជា និងបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិមាតុភូមិដូចសព្វថ្ងៃនេះ។ ជាមួយគ្នានេះដែរ សម្តេចក៏បានវាយតម្លៃ និងកោតសរសើរផងដែរ ដល់ព្រឹទ្ធសភា រដ្ឋសភា និងស្ថាប័នពាក់ព័ន្ធ ដែលបាននឹងកំពុងបន្តអនុវត្តតាមស្មារតីរដ្ឋធម្មនុញ្ញ គោរពគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស នីតិរដ្ឋ លើកស្ទួយ ការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា និងបន្តអនុវត្តយ៉ាងត្រឹមត្រូវនូវធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្ស កតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិសិទ្ធិមនុស្ស និងឧបករណ៍សិទ្ធិមនុស្សអន្តរជាតិ និងតំបន់ផ្សេងៗទៀតដែលកម្ពុជាជាភាគី ហើយសព្វថ្ងៃប្រជាជនកម្ពុជាម្នាក់ៗកំពុងទទួលបាននូវការការពារសិទ្ធិ ការគោរពសិទ្ធិ និងការប្រើប្រាស់សិទ្ធិយ៉ាងទូលំ-

ទូលាយ ជាអាទិ៍៖ សិទ្ធិរស់រានមានជីវិត សិទ្ធិប្រកបរបរ ចិញ្ចឹមជីវិត សិទ្ធិការងារ សិទ្ធិសហជីព សិទ្ធិបង្កើតអង្គការ មិនមែនរដ្ឋាភិបាល សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការថែទាំសុខភាព សិទ្ធិទទួលបានសុខុមាលភាពសង្គម សិទ្ធិនយោបាយ សេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពខាងជំនឿ សេរីភាពសាសនា និងវប្បធម៌ ព្រមទាំងទទួលបានពីរដ្ឋប្រកបដោយសមធម៌នូវផលប្រយោជន៍ខាងសេដ្ឋកិច្ច សង្គមកិច្ច សេវាសាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យផងដែរ។

សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្សទាំងនេះ បានមកដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព មានស្ថិរភាពនយោបាយ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាដែលបានមកពីការតស៊ូ និងពលិកម្មដ៏ធំធេងរបស់រដ្ឋ និងប្រជាជន។ ជាមួយគ្នានេះដែរ សម្តេចក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល សហជីព នីតិបុគ្គល និងជនរួមជាតិទាំងអស់ សូមបន្តសាមគ្គីគ្នា រួបរួមគ្នាការការពារសន្តិភាព ដើម្បីការពារ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ពង្រឹងការអនុវត្តច្បាប់ដើម្បីលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឡាវ
ចូលជួបសម្តែងការគួរសម



សម្តេចប្រធានព្រឹទ្ធសភា ចាប់ផ្តើមស្វាគមន៍ឯកអគ្គរដ្ឋទូត Amphay KINDAVONG

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩:០០ នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត Amphay KINDAVONG ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូត Amphay KINDAVONG បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតចូលជួបសម្តែងការគួរសមនាពេលនេះ។



សម្តេចប្រធានព្រឹទ្ធសភា (ឆ្វេង) និងឯកអគ្គរដ្ឋទូត Amphay KINDAVONG (ស្តាំ)

ឯកអគ្គរដ្ឋទូតបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ដោយសារតែមានការរៀបចំយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកអគ្គរដ្ឋទូត Amphay KINDAVONG មានសេចក្តីសង្ឃឹមថាប្រទេសទាំងពីរនឹងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើវិស័យទេសចរណ៍ និងវិនិយោគ ក្នុងនាមជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា។ ជាមួយគ្នានេះឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ចំពោះវិស័យពាណិជ្ជកម្មនៃ



ទិដ្ឋភាពក្នុងជំនួបសវនាការ

ប្រទេសទាំងពីរ មានភាពប្រហាក់ប្រហែលគ្នា ប៉ុន្តែប្រទេសកម្ពុជាមានការនាំចេញច្រើនជាងប្រទេសឡាវ ហេតុដូច្នេះឯកឧត្តមមានបំណងចង់ឈ្វេងយល់អំពីការនាំចេញរបស់ប្រទេសកម្ពុជា ដើម្បីយកទៅផ្សព្វផ្សាយនៅប្រទេសឡាវ។


ឯកឧត្តម Amphay KINDAVONG បានបញ្ជាក់ជូនសម្តេចប្រធានព្រឹទ្ធសភាថា ឯកឧត្តមបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅដើមខែធ្នូខាងមុខនេះ។ តាមរយៈដំណើរទស្សនកិច្ចនេះ ឯកឧត្តមសង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកាន់តែប្រសើរឡើងថែមទៀត។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះឯកឧត្តម Amphay KINDAVONG ដែលត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជាក់ថា ឯកឧត្តមឯកអគ្គរដ្ឋទូតនឹង

ខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានជម្រាបជូនអំពីការរីកចម្រើន និងការទទួលបានជ័យជម្នះក្នុងការបោះឆ្នោតក្នុងពេលកន្លងទៅនេះ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបានយ៉ាងល្អ រវាងប្រទេសទាំងពីរកម្ពុជា-ឡាវ។ ជាមួយគ្នានេះដែរ ក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ឡាវ ក៏មានកិច្ចសហប្រតិបត្តិការល្អគួរជាទីមោទនៈ ដោយបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ ការចូលរួមប្រជុំទៀងទាត់រវាងសភាប្រទេសទាំង៣ (កម្ពុជា ឡាវ និងវៀតណាម CLV) ព្រមទាំងគាំទ្រគ្នាលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌ AIPA IPU និង APPF។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងនាំផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។



សម្តេចប្រធានព្រឹទ្ធសភា ចក្ខុបអនុស្សាវរីយជាមួយឯកឧត្តម Amphay KINDAVONG

**សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីកម្ពុជា
ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍**



សម្តេចប្រធានព្រឹទ្ធសភា (ឆ្វេង) ឯកឧត្តម ហួន ផុនរតនៈ (ស្តាំ)

នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩:០០នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម **ហួន ផុនរតនៈ** ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុននឹងអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល នៅវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានព្រះមហាក្សត្រ តែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល។ ជាមួយគ្នានេះ សម្តេចបានផ្តាំឆ្លើយចំពោះឯកឧត្តមត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានល្អ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល។ ដើម្បីសម្រេចបំណងនេះ ត្រូវយកចិត្តទុកដាក់ទំនាក់ទំនងល្អជាមួយនឹង

បណ្តាស្ថាប័ន និងជាមួយប្រជាជននៃប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែលឱ្យបានល្អប្រសើរ។ បន្ថែមលើនេះ ត្រូវឱ្យគេយល់អំពីសភាពការណ៍ពិតនៅប្រទេសកម្ពុជា ដើម្បីទាក់ទាញឱ្យគេគាំទ្រប្រទេសកម្ពុជាទាំងខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ច។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់ឯកឧត្តមឯកអគ្គរាជទូត ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាពការណ៍នៅកម្ពុជាជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ ជាពិសេសនៅប្រទេសដែលកំពុងបំពេញភារកិច្ច។ ត្រូវផ្តល់ព័ត៌មានឱ្យបានរហ័សចំពោះសភាពការណ៍នយោបាយក្រៅប្រទេស ដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការទាក់ទាញអ្នកវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជាឱ្យបានកាន់តែច្រើន។


ឯកឧត្តម **ហួន ផុនរតនៈ** ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល បានប្តេជ្ញានៅចំពោះមុខសម្តេចប្រធានព្រឹទ្ធសភាថា នឹងខិតខំបំពេញភារកិច្ចជាតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមបានសន្យាថា នឹងខិតខំអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានព្រឹទ្ធសភា និងខិតខំថែរក្សាផ្សព្វផ្សាយនូវកិត្យានុភាពប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត រដ្ឋទូតប្រទេសផ្សេងៗទៀត និងខិតខំទាក់ទាញអ្នកវិនិយោគិន និងអ្នកទេសចរឱ្យមកកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។



ទិដ្ឋភាពក្នុងជំនួបសវនាការ

**សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឈីលី
ចូលជួបសម្តែងការគួរសម**



សម្តេចប្រធានព្រឹទ្ធសភា និងឯកឧត្តម គ្រីស្ទាន ប៉េរ៉េន បារហ្គេតតូ

នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៦:០០នាទី រសៀល សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម **គ្រីស្ទាន ប៉េរ៉េន បារហ្គេតតូ** (Christian Rehren Bargetto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឈីលីប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តម ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឈីលី ប្រចាំរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម **គ្រីស្ទាន ប៉េរ៉េន បារហ្គេតតូ** បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសមនាពេលនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា ឯកឧត្តមមានកិត្តិយសដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជានុញ្ញាតឱ្យចូលគាល់ និងជូនសាតាំងកាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ។ ឯកឧត្តមបានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញបេសកកម្មការទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថា នាពេលខាងមុខព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងព្រឹទ្ធសភា នៃសាធារណរដ្ឋឈីលី នឹងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ព្រមទាំងមានការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើមុខងារនីតិកម្ម មុខងារតំណាង និងមុខងារត្រួតពិនិត្យ។

ឯកឧត្តម **គ្រីស្ទាន ប៉េរ៉េន បារហ្គេតតូ** បានបញ្ជាក់ជូនសម្តេចប្រធានព្រឹទ្ធសភាថា នាថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ គណៈប្រតិភូសភា នៃសាធារណរដ្ឋឈីលីចំនួន៦រូប នឹងមកចូលរួមក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅខេត្តសៀមរាប។

ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងការអបអរសាទរជូនចំពោះឯកឧត្តមដែលត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋឈីលី តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឈីលីប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា នឹងបានរួមចំណែកក្នុងការពង្រឹង និងពង្រីកនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងអង្គការនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងទៅអនាគតឱ្យរីកចម្រើនជាបន្តបន្ទាប់។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្តានុពលខាងវិស័យទេសចរណ៍ និងធនធានធម្មជាតិ។ សម្តេចសង្ឃឹមថា តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតនឹងជួយជំរុញអ្នកវិនិយោគ និងអ្នកទេសចរណ៍ឱ្យមកវិនិយោគ និងទស្សនកិច្ចនៅប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។

ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានប្រកាសត្រៀមខ្លួននឹងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ក្នុងនោះសម្តេចប្រធានព្រឹទ្ធសភាចង់ឱ្យមានទំនាក់ទំនងល្អរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍រវាងសមាជិកសភា និងមន្ត្រីសភានៃប្រទេសទាំងពីរ។ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចប្រធានព្រឹទ្ធសភាក៏បានផ្តាំធ្វើនូវការគោរព និងការសួរសុខទុក្ខចំពោះថ្នាក់ដឹកនាំកំពូលគ្រប់ថ្នាក់ គ្រប់ផ្នែករបស់ប្រទេសឈីលី និងបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា។

អនុប្រធានទី២ ព្រឹទ្ធសភា អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍
នៃសភាប្រជាជនខេត្តស៊ីឈួន ចូលជួបសវនាការ



ឯកឧត្តម ទេព ងន (ឆ្វេង) និងឯកឧត្តម Liu Jie (ស្តាំ)

នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៤:៣០ នាទី ឯកឧត្តម **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាប្រជាជនខេត្តស៊ីឈួន ដឹកនាំដោយឯកឧត្តម Liu Jie អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្តស៊ីឈួន និងជាប្រធានបណ្តាញអង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកកិច្ចការទំនាក់ទំនងអន្តរជាតិ ចូលជួបសវនាការនៅវិមានព្រឹទ្ធសភា។



ក្នុងឱកាសនោះ ឯកឧត្តម **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ ពិតជាបានរួមចំណែកលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ជាពិសេសក៏បានរួមចំណែកដល់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាប្រជាជនចិននៃខេត្តស៊ីឈួន ជាមួយនឹងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានជម្រាបជូនគណៈប្រតិភូថា កាលពីពេលថ្មីៗនេះ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូ

ព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន តាមការអញ្ជើញរបស់ឯកឧត្តមប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន ហើយកាលពីខែកញ្ញាកន្លងទៅនេះ ឯកឧត្តមផ្ទាល់ក៏ត្រូវបានខេត្តស៊ីឈួនអញ្ជើញចូលរួមក្នុងពិធីតាំងពិព័រណ៍អន្តរជាតិចិនតំបន់ភាគខាងលិច លើកទី១៧ និងទស្សនកិច្ចនៅទីក្រុងឈិនឡូ ខេត្តស៊ីឈួន ព្រមទាំងបានជួបជាមួយនឹងថ្នាក់ដឹកនាំជាច្រើនរបស់ខេត្តស៊ីឈួន និងបានជួបឯកឧត្តមប្រធានគណៈប្រតិភូ ព្រមទាំងបានអញ្ជើញគណៈប្រតិភូខេត្តស៊ីឈួន មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភាបានបញ្ជាក់ថា ខេត្តស៊ីឈួន និងខេត្តសៀមរាប បានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា និងមានការហោះហើរត្រង់ពីទីក្រុងឈិនឡូមកខេត្តសៀមរាប។ ជាមួយគ្នានោះ ខេត្តព្រះសីហនុក៏បានចុះកិច្ចព្រមព្រៀងជាមួយនឹងខេត្តស៊ីឈួនផងដែរ។ ឯកឧត្តមសង្ឃឹមថា អ្វីដែលជាសំណូមពររបស់រាជរដ្ឋាភិបាល និងបណ្តាខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចងសម្ព័ន្ធភាព និងការបង្កើនជើងហោះហើរពីខេត្តស៊ីឈួនមកប្រទេសកម្ពុជា ដែលជាការបង្កលក្ខណសម្បត្តិឱ្យទេសចរណ៍នៃប្រទេសទាំងពីរបានផ្លាស់ប្តូរគ្នាទៅវិញទៅមក។

ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានជម្រាបជូនគណៈប្រតិភូអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដែលភាគច្រើនគឺជាការចូលរួមវិនិយោគពីអ្នកវិនិយោគិនចិន។ ដូចនេះ អ្នកវិនិយោគិនខេត្តស៊ីឈួនអាចអញ្ជើញមកធ្វើការសិក្សាស្រាវជ្រាវលើវិស័យផ្សេងៗនៅប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងការវិនិយោគ ជាពិសេសវិស័យពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ វប្បធម៌ និងវិស័យភាពយន្ត។



គណៈប្រតិភូចិន សមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងជំនួបសវនាការ

នៅក្នុងឱកាសនោះ ឯកឧត្តម Liu Jie បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសមនាពេលនេះ។

ឯកឧត្តម Liu Jie បានបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនង និងមិត្តភាពជាប្រពៃណីតាំងពីយូរលង់ណាស់មកហើយ។ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំថែមទៀត។

ឯកឧត្តម Liu Jie បានបញ្ជាក់ថា មានសហគ្រាសជាច្រើនមកពីគ្រប់បណ្តាខេត្តនៃប្រទេសចិន បានមកធ្វើការវិនិយោគ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេស

កម្ពុជា។ ឯកឧត្តមសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ នឹងអាចជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋាភិបាល សហគ្រាសនានា និងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ក្នុងនោះដែរ បេសកកម្មរបស់គណៈប្រតិភូនាពេលនេះ ទី១-គឺសិក្សាអំពីតម្រូវការនៃគម្រោងរបស់សហគ្រាសនៃខេត្តស៊ីឈួន ទី២-សិក្សាអំពីគម្រោងនៅខេត្តសៀមរាប ដែលមានឈ្មោះថាអាណាចក្រអង្គរ។ ជាមួយគ្នានេះដែរ គណៈប្រតិភូក៏មានបំណងចង់ពង្រឹងនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរផងដែរ ហើយសង្ឃឹមថានឹងបង្កើតបានជាផ្លែផ្ការវាងខេត្តស៊ីឈួន និងប្រទេសកម្ពុជា ប្រកបដោយភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ។



ឯកឧត្តម ទេព ងន ថតរូបអនុស្សាវរីយជាមួយគណៈប្រតិភូចិន

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយ
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា និងសមាជិក
សមាជិកាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ
ចូលរួមក្នុងពិធីក្រុងពាលី និងសូត្រមន្ត សុំសេចក្តីសុខ
សិរីសួស្តី មុនការប្រារព្ធមិធីញាតិអបអរសាទរឧបអនុស្សាវរីយ៍
លើកទី៤០ ថ្ងៃបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ
កម្ពុជា នៅបរិវេណវិមានអនុស្សាវរីយ៍២៨ ឆ្នាំស្ថិតក្នុងស្រុក
ស្នួល ខេត្តក្រចេះ។



✽ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា បានអញ្ជើញ
ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ដាក់កម្រងផ្កាគោរពវិញ្ញាណ-
កូនបុព្វការីជន វីរបុរសស្នេហាជាតិ និងប្រជាពលរដ្ឋដែល
បានពលីជីវិត ដើម្បីបុព្វហេតុប្រទេសជាតិ នៅវិមានអនុ-
ស្សាវរីយ៍២៨ ឆ្នាំស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ។



✽ នារាត្រីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **ទេព ជន**
អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុង
ពិធីលៀងសាយភោជន៍ ជូនជាកិត្តិយសដល់គណៈប្រតិភូ
សភាប្រជាជនខេត្តស៊ីឈួន ដឹកនាំដោយឯកឧត្តម Liu Jie
អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជន
ខេត្តស៊ីឈួន នៅចាស្ទិន(ភ្នំពេញ) ក្នុងឱកាសដែលគណៈ-
ប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជា-
ណាចក្រកម្ពុជា។



សាស្ត្រាចារ្យ និងនិស្សិត មកពីសាកលវិទ្យាល័យគ្រប់គ្រង
និងសេដ្ឋកិច្ច ខេត្តបាត់ដំបង ទស្សនកិច្ចសិក្សាល្វេងយល់អំពីព្រឹទ្ធសភា



ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញធ្វើបទបង្ហាញ

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា ដល់សាស្ត្រាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង ចំនួន៣០នាក់ ដែលមកបំពេញទស្សនកិច្ចសិក្សាល្វេងយល់អំពីព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ ឯកឧត្តម **ម៉ាន់ ឈឿន** បានមានប្រសាសន៍ថា ប្រទេសយើងមានសច្ចធម៌ប្រវត្តិសាស្ត្រ គឺមានសន្តិភាព និងមានការអភិវឌ្ឍ។ ក្នុងនោះ សាវតាររបស់ព្រឹទ្ធសភា ចាប់តាំងពីនីតិកាលទី១ ដល់នីតិកាលទី៤ នីតិកាលនីមួយៗរបស់ព្រឹទ្ធសភាមានអាណត្តិ៦ឆ្នាំ។ សមាជិកព្រឹទ្ធសភាត្រូវបានចាត់តាំងខ្លះ និងត្រូវជ្រើសតាំងខ្លះដោយការបោះឆ្នោតអសកល។ ព្រឹទ្ធសភាមានសមាជិកយ៉ាងច្រើនស្មើ១/២ នៃចំនួនសមាជិករដ្ឋសភា។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច៤០ឆ្នាំ

អាចឈរឈ្មោះឱ្យបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។

ឯកឧត្តមបានបន្តថា ព្រឹទ្ធសភានីតិកាលទី៤ មានគណៈកម្មការចំនួន១០ ដែលគណៈកម្មការនីមួយៗ មានតួនាទីភារកិច្ចជាសេនាធិការឱ្យព្រឹទ្ធសភា ដើម្បីជួយជ្រោមជ្រែងព្រឹទ្ធសភាក្នុងការតាក់តែង និងប្រតិបត្តិច្បាប់ឱ្យកាន់តែមានភាពល្អប្រសើរឡើង និងចូលរួមចំណែកជំរុញឱ្យការអនុវត្តគោលនយោបាយវិបល្លាស វិសហមជ្ឈការនៅកម្ពុជា កាន់តែមានសន្ទុះរីកចម្រើនថែមទៀត ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងសេដ្ឋកិច្ច សង្គមវប្បធម៌ ឱ្យប្រព្រឹត្តទៅដោយសមធម៌ មានតម្លាភាព និងគណនេយ្យភាពយ៉ាងពិតប្រាកដ។

ឯកឧត្តមបានបញ្ជាក់ថា ព្រឹទ្ធសភាមានមុខងារស្នូលចំនួន៣ គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារជាតំណាង។ មុខងារទាំងបីនេះ មានសារៈសំខាន់ណាស់ក្នុងការជួយជំរុញឱ្យសេចក្តីព្រាងច្បាប់ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងតាក់តែងឡើង ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុនថែមទៀត ដើម្បីបម្រើផលប្រយោជន៍ជូនសង្គមជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេសឱ្យកាន់តែមានតម្លាភាព និងសុក្រឹត យុត្តិធម៌។

បន្ទាប់ពីស្តាប់បទបង្ហាញរួចមក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ បានអញ្ជើញទស្សនាអគារធ្វើការសំខាន់ៗរបស់ព្រឹទ្ធសភា ដូចជា សាលប្រជុំព្រឹទ្ធសភា សាលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងអគារនានានៅក្នុងបរិវេណព្រឹទ្ធសភា។



ទិដ្ឋភាពក្នុងការធ្វើបទបង្ហាញ



ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញថតរូបអនុស្សាវរីយ៍

សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំសាធារណៈ

✽ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ៖



-ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើគម្រោងរៀបចំវេទិកានៅខេត្ត កំពង់ធំ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំ គណៈកម្មការទី១ព្រឹទ្ធសភា។

-ជាមួយនឹងមន្ត្រីការិយាល័យអមក្រុមភូមិភាគទី៨ នាថ្ងៃ ទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំគណៈកម្មការទី១ ព្រឹទ្ធសភា។

✽ឯកឧត្តម **ងា ខេន្ទ្រ** ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញ៖



-ជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយនឹងតំណាងរាជ- រដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ

កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀត- ណាម និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ស្តីពី ការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកំបកេង បន្លំពន្ធ នឹងពន្ធលើប្រាក់ចំណូល នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។



-ជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី១) ដើម្បីពិនិត្យ និងសម្រេចចាត់តាំងវាគ្មិន ដែល ត្រូវមានមតិយោបល់ក្នុងសម័យប្រជុំលើកទី២ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាល ប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា។



-ជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភា កម្ពុជា ជាមួយនឹងសភាសហព័ន្ធរវាងប្រទេសប៉ាគីស្ថាន-បែល ហ្ស៊ិក ដើម្បីត្រៀមរៀបចំការងារបំពេញទស្សនកិច្ចនៅសភា សហព័ន្ធរវាងប្រទេសប៉ាគីស្ថាន-បែលហ្ស៊ិក (PFWB) នាថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា។

-ជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការនៃការត្រួត



ពិនិត្យឡើងវិញអនុសញ្ញាអ.ស.ប ប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា ដើម្បីពិនិត្យអំពីលទ្ធផលកិច្ចប្រជុំបូកសរុប និង អនុម័តសេចក្តីព្រាងរបាយការណ៍ស្វ័យវាយតម្លៃការត្រួតពិនិត្យឡើងវិញនូវការអនុវត្តអនុសញ្ញាអ.ស.ប ប្រឆាំងអំពើពុករលួយ (UNCAC) និងទិសដៅបន្ត នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៨ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។



បាលកិច្ច ព្រមទាំងចាត់តាំងតំណាងក្រុមឡើងមានយោបល់ ក្នុងសម័យប្រជុំលើកទី២ព្រឹទ្ធសភា នីតិកាលទី៤ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា។

✽លោកជំទាវ **ឌី បូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បាន៖



-ជួបប្រជុំជាមួយនឹងថ្នាក់ដឹកនាំកម្មវិធីបណ្តុះបណ្តាល ផ្នែកវិភាគសារពើពន្ធ (FACT/PBO) នៃវិទ្យាស្ថានសភា កម្ពុជា (PIC) ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃទស្សនកិច្ចសិក្សារបស់គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា នៅសភាប្រទេសស៊ុយអែត នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។

✽នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **ម៉ុង ប្រនី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានស្តីទីក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បីពិនិត្យពិភាក្សាលើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់ស្តីពី បរធន-



-ទទួលជួបពិភាក្សាការងារជាមួយនឹងលោក Xavier Nuttin សមាជិកក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានអឺរ៉ុបសម្រាប់ការសិក្សាអាស៊ី នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។



-អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យរបាយការណ៍

ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចសិក្សា នៅព្រឹទ្ធសភា បារាំង នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំគណៈ- កម្មការទី៥ព្រឹទ្ធសភា។

✽ឯកឧត្តម **អ៊ុក ប៊ុនឈឿន** ប្រធានគណៈកម្មការ ទី៦ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ៖



-ថ្ងៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី បត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំគណៈកម្ម- ការទី៦ព្រឹទ្ធសភា។



-អន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយនឹងតំណាងរាជ- រដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី បត្យាប័នរវាង ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី នាថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។

-ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយក្រុមប្រឹក្សាសហ- ព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី ដើម្បីពិនិត្យការងារ ត្រៀមចេញដំណើរទៅបំពេញទស្សនកិច្ចផ្លាស់ប្តូរបទពិ- សោធន៍ នៅសហភាពសហព័ន្ធរុស្ស៊ី នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ

២០១៨ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។

-ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដើម្បីពិនិត្យ ពិភាក្សាអំពី ផែនការប្រតិបត្តិឆ្នាំ២០១៩ សេចក្តីព្រាងកម្មវិធី ចុះបេសកកម្មសិក្សាស្រាវជ្រាវប្រមូលព័ត៌មាន នៅក្រុង កំពង់ចាម និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំគណៈកម្មការទី៦ ព្រឹទ្ធសភា។

-ថ្ងៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើសេចក្តី ស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ ស្តីពី គណបក្សនយោបាយ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។



-ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៣) ដើម្បីពិនិត្យពិភាក្សា លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពី គណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់ ស្តីពី បរធនបាលកិច្ច នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅ សាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។



✽នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញ ជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុម

ទី៥) ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញ-
វត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ សេចក្តីព្រាងច្បាប់
ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង
ឆ្នាំ២០១៧ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់-
ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណា-
ចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយម
វៀតណាម និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូណេស៊ី
ស្តីពី ការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការ
កិបកេងបន្លំពន្ធ និងពន្ធលើប្រាក់ចំណូល នៅសាលប្រជុំ
គណៈកម្មការទី១០ព្រឹទ្ធសភា។



ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៥ បានអញ្ជើញជាអធិបតី-
ភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ
ទី៥ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។



✽នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **ម៉ម
ម៉ុនសាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បាន
អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ
ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងប្រចាំឆ្នាំ
២០១៨ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។

✽នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **ខៀវ
មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធាន



✽នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **ម៉ាន់ ឈឿន**
អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជា
អធិបតីភាពក្នុងពិធីធ្វើបទបង្ហាញអំពី ដំណើរការ និងតួនាទី
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដល់ក្រុមនិស្សិតឆ្នាំ
ទី៥ ដេប៉ាតឺម៉ង់ ទេពកោសល្យស្ថាបត្យកម្ម សំណង់ស៊ីវិល
នៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា (សាលាតិចណូ) នៅសាល
ប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។

ការទទួលពាក្យបណ្តឹង

✽ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៤ករណី ធ្វើពាក្យបណ្តឹងចេញទៅ
ក្រសួង ខេត្ត និងស្ថាប័នពាក់ព័ន្ធចំនួន៨ករណី កំពុងពិនិត្យសិក្សាចំនួន៣ករណី ធ្វើលិខិតរំលឹកជំរុញការដោះស្រាយ
ពាក្យបណ្តឹងចំនួន១ករណី ឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន៨ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន៨ករណី
និងទទួលឯកសារពាក្យបណ្តឹងពីក្រសួង ស្ថាប័ន ដែលចម្លងជូនព្រឹទ្ធសភាជ្រាបចំនួន៥ករណី។

សកម្មភាពសមាជិកព្រឹទ្ធសភា បំពេញការងារនៅតាមភូមិភាគទាំង៨



ការងារជួសជុលផ្លូវ ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធ នានា នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃ ទី១ ខែធ្នូ ឆ្នាំ២០១៨។



-ជួបសំណេះសំណាលសួរសុខទុក្ខកម្មករ ព្រមទាំង ដឹកនាំក្រុមអ្នកជំនាញបច្ចេកទេសចុះពិនិត្យមើលការងារ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រនានា នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។



-ចុះពិនិត្យមើលការងារជួសជុលផ្លូវចូលវត្តបុទ្ធិវតនារាម (កែវផុស) និងដឹកស្ពានស្រះទឹក ព្រមទាំងរៀបចំទីតាំងសាងសង់កុដិថ្មថ្មី ប្រធានព្រះសង្ឃមួយខ្នងមានទំហំ១៨ម៉ែត្រ X៧ម៉ែត្រ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។

-ជួបសំណេះសំណាល សួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងកុមារ ព្រមទាំងពិនិត្យមើលកន្លែងអាហារដ្ឋាន នៅមជ្ឈមណ្ឌលថែរក្សាកុមារ ភូមិបុទ្វី៥ ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។

✽នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញ ដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ចុះសួរសុខទុក្ខលោកជំទាវ **ឱ សុខុម** សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធិ** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញ៖

-ចុះពិនិត្យមើលក្រុមការងារប្រមូលទិញផ្លែស្វាយពីប្រជាពលរដ្ឋ ដើម្បីនាំចេញទៅទីក្រុងប៉ារីស ប្រទេសបារាំង និងប្រទេសរុស្ស៊ី ព្រមទាំងចែកចាយមួយចំណែកទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ និងទី២៨ ខែវិច្ឆិកា និងថ្ងៃទី៤ និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។



-ជួបសំណេះសំណាលសួរសុខទុក្ខកម្មករ ចូលរួមដាំដើមឈើ និងអភិរក្សព្រៃឈើ ព្រមទាំងចុះពិនិត្យមើលក្រុម

✧លោកជំទាវ **នី ហ៊ុនស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជា- ពលរដ្ឋនៅឃុំជ្រៃលាស់ ព្រមទាំងចូលបង្គំបុណ្យកម្ម- ទានតាមវត្តចំនួន៦ ក្នុងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្ត- កណ្តាល នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។

-ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជា- ពលរដ្ឋនៅតាមខ្នងផ្ទះ ព្រមទាំងឧបត្ថម្ភរទេះរុញជនពិការ ចំនួន១គ្រឿង សំលៀកបំពាក់ចំនួន២កំប្លោ ជូនដល់យុវជន ពិការឈ្មោះ **ចំរើន ធី** នៅភូមិព្រៃវត្ត ឃុំជ្រៃលាស់ ស្រុក- ពញាឮ ខេត្តកណ្តាល នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។

✧នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **អ៊ុក ម៉ុង ឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញ ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំស្តីពី ការអនុវត្តគោលនយោបាយវិបជ្ជការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ការអនុវត្តគោល- នយោបាយភូមិ ឃុំមានសុវត្ថិភាព។

✧ឯកឧត្តម **ម៉ុង ស៊ីមហ៊ុយ** ប្រធានគណៈកម្មការ- ទី៧ព្រឹទ្ធសភា បានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខចៅសង្កាត់ និង មេភូមិ ចំនួន២២នាក់ នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍- សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

-ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្ម មនុស្សធម៌ ចុះពិនិត្យព្យាបាលជំងឺជួនប្រជាពលរដ្ឋ នៅវត្ត- អង្គបឹងចក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៣ និងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។

✧នាថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **គង់ សារាង** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចុះសិក្សាស្រាវជ្រាវប្រមូលព័ត៌មាននៅខេត្ត- កោះកុង។

✧ឯកឧត្តម **ម៉ុង ម៉ុងនាង** ប្រធានគណៈកម្មការ- ទី១០ព្រឹទ្ធសភា បានអញ្ជើញ៖



-ជួបសំណេះសំណាលជាមួយនឹងយុវជន និងក្រុមប្រឹក្សា ឃុំកំពង់ស្វាយចំនួន២៦នាក់ ដើម្បីជំរុញឱ្យការផ្តល់សេវា សាធារណៈ កាន់តែមានប្រសិទ្ធភាព ទាន់ចិត្ត និងត្រូវចិត្ត ព្រមទាំងលើកទឹកចិត្តឱ្យយុវជនចូលរួមកាន់តែសកម្មក្នុង ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការ- អភិវឌ្ឍមូលដ្ឋាន នៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត- កណ្តាល នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨។



-ចុះសួរសុខទុក្ខអ្នកជំងឺ និងជួបសំណេះសំណាលជា មួយនឹងប្រជាពលរដ្ឋចំនួន៥៦នាក់ ព្រមទាំងចុះត្រួតពិនិត្យ ការកសាងផ្លូវមួយខ្សែ ដែលមានបណ្តោយ១,៥០៥ ម៉ែត្រ ទទឹង៤ម៉ែត្រ ក្រាលថ្មមិចកម្រាស់១តឺក ឆ្លងកាត់ភូមិកំពង់- ស្វាយ២ ភូមិព្រែកតានប៉ និងភូមិព្រែកតានប៉២ ស្ថិតក្នុង

ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨។



-គោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយនឹងក្រុម គ្រួសារសពបាសក **តាក់ សាមួន** មេឃុំស្មាងភ្នំ នៅ គេហដ្ឋានសព ស្ថិតក្នុងឃុំស្មាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។

✽នាថ្ងៃទី២៩-៣០ខែវិច្ឆិកា និងថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈ- កម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជា- មួយនឹងក្រុមប្រឹក្សាឃុំ ព្រមទាំងចុះសួរសុខទុក្ខប្រជាពល- រដ្ឋ នៅខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

✽នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បាន អញ្ជើញចូលរួមប្រជុំបូកសរុបលទ្ធផលការងាររបស់ខេត្ត- ព្រៃវែងប្រចាំខែ និងលើកទិសដៅការងារបន្ត នៅខេត្ត- ព្រៃវែង។



✽នាថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **ម៉ុង លឹម** អនុប្រធានគណៈកម្មការទី៤ និងឯកឧត្តម **ណាំ ឌុំ** លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភា បាន

អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្ម មនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យព្យាបាល ជំងឺជួនប្រជាពលរដ្ឋ នៅសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន។

✽នាថ្ងៃទី១ និងទី៩ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សា ឃុំ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

✽នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជួប សំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្ត- កោះកុង។

✽ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការ- ទី៧ព្រឹទ្ធសភា បានអញ្ជើញ៖



-ចូលរួមប្រជុំជាមួយនឹងអភិបាលខណ្ឌទួលគោក និង ចៅសង្កាត់ទាំង១០ ដើម្បីពិនិត្យលទ្ធផលការងារសម្រេច បានក្នុងខែវិច្ឆិកា និងលើកទិសដៅការងារបន្តសម្រាប់ខែធ្នូ ឆ្នាំ២០១៨ នៅសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។



-គោរពវិញ្ញាណក្ខន្ធសពលោក **អន នាង** នាយករង
រដ្ឋបាលសាលារាជធានីភ្នំពេញ នៅភូមិស្វាយរលំ ស្រុក-
ស្អាង ខេត្តកណ្តាល នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។



-ចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជា-
មួយនឹងអភិបាលខណ្ឌដង្កោ និងចៅសង្កាត់ទាំង១៣ នៅ
ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។

✽ឯកឧត្តម **ប្រាក់ ចំរើន** អនុប្រធានគណៈកម្មការ-
ទី៨ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារដែល
រងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិត្រពាំងសំរោង ឃុំដំណាក់-
អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី២៨ ខែវិច្ឆិកា
ឆ្នាំ២០១៨។

-ជួបសំណេះសំណាល និងសួរសុខទុក្ខលោក **មិច-
រ៉េត** ដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាក
ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ
២០១៨។

✽នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម **ហែម
ខន** អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ
គោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយនឹងក្រុម
គ្រួសារសពលោក **ម៉ៅ រ៉ុម** មន្ត្រីចូលនិវត្តន៍ នៅសង្កាត់
ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

✽នាថ្ងៃទី៨ ដល់ថ្ងៃទី៩ និងថ្ងៃទី២២ ដល់ថ្ងៃទី២៣
ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **ណាំ ឌុំ** លេខាធិការគណៈកម្ម-
ការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និង
ពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ ព្រមទាំងចុះសួរ-
សុខទុក្ខប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

✽នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **គិន**

ណែត លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា បាន
អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ **ទេស
ចិន្តា** ភរិយាឯកឧត្តម **តីករ៉េត សំរេច** រដ្ឋលេខាធិការ-
ទីស្តីការគណៈរដ្ឋមន្ត្រី នៅរាជធានីភ្នំពេញ។

✽នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **អន ស៊ី**
លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូល
រួមក្នុងអង្គមិទ្ធិព្យាបាលអរុណសុភារិយលើកទី៤០ ទិវា
កំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោម
អធិបតីភាពឯកឧត្តម **តែ គឹមយ៉ាន** ឧបនាយករដ្ឋមន្ត្រី
និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅ
ខេត្តបន្ទាយមានជ័យ។

✽នាថ្ងៃទី២ និងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម
នាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា
បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សា
ឃុំ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

✽លោកជំទាវ **ម៉ុ សឡាវ៉ា** លេខាធិការគណៈកម្ម-
ការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជា
មួយនឹងសមាជិក សមាជិកា សាខាសមាគមនារីកម្ពុជាដើម្បី
សន្តិភាព និងអភិវឌ្ឍន៍ រាជធានីភ្នំពេញ និងប្រជាពលរដ្ឋ
នៅរាជធានីភ្នំពេញ នាថ្ងៃទី៥ និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។



✽នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **ឡាន ឆន**
លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូល
រួមក្នុងពិធីសម្ពោធគ្លោងទ្វារ និងសមិទ្ធផលនានា ក្នុងវគ្គ
បទុមព្រឹក្ស (ហៅវត្តជើងច្រង់) ក្រោមអធិបតីភាពឯកឧត្តម
ជា សុផាវ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ
ដែនដី នគរូបនីយកម្ម និងសំណង់ នៅឃុំទួលស្នួល ស្រុក

ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ។

✽នាថ្ងៃទី៨-១១ និងថ្ងៃទី២២-២៣ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **វុទ្ធី ចន់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមបណ្តាស្រុកនានា ក្នុងខេត្តកោះកុង។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅភូមិម៉ាកប្រាង្គ ឃុំកំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកសិករ ព្រមទាំងជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីស្វែងយល់អំពី បញ្ហាប្រឈម និងសំណូមពរនានា នៅឃុំតាកែន ស្រុកជុំគិរី ខេត្តកំពត នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។

-ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធថ្នាក់ដឹកនាំវិហារភូមិ នៅត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។

✽នាថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ **ឃុន ឃុនឌី** សមាជិកគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

✽ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋចំនួន ២៧នាក់ និងស្តាប់សំណូមពរផ្សេងៗ នៅភូមិប៉ាណា ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។

-ជួបសំណេះសំណាលជាមួយនឹងតាជី យាយជី ដែលគ្មានទីពឹងចំនួន២គ្រួសារ និងបានចូលបង្ខំយសម្រាប់កសាងសាលាឆទាន នៅភូមិវែង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។

-ចុះពិនិត្យការសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សស្នាក់នៅក្នុងវិទ្យាល័យសំឡូត ស្ថិតក្នុងឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។

-ជួបសំណេះសំណាល និងសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលកំពុងសិក្សាភាសាជប៉ុន នៅវិទ្យា-

ល័យសំឡូត ស្ថិតក្នុងឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។



✽នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **សុខ យាត** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម **ស្រោង សារត** ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង នៅស្រុកពារាំង ខេត្តព្រៃវែង។

✽ឯកឧត្តម **ឈឹម ចាន់ណា** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។



-នាំយកអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ **កែ គឹមយ៉ាង** ឧបនាយករដ្ឋមន្ត្រី ទៅវេរប្រគេនព្រះចៅអធិការវត្តទុក្ខណគង្គារតនារាម និងវត្តមហាគិរីប្រាសាទស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។

-ចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រ-



ចិត្ត ក្រោមប្រធានបទ “អ្នកស្ម័គ្រចិត្តដើម្បីសហគមន៍យើង” នៅវិទ្យាល័យស្វាយចេក ស្ថិតក្នុងស្រុកស្វាយចេក ខេត្ត-បន្ទាយមានជ័យ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ។

✽នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **សួន លន់** សមាជិក និងលោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈ-កម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងអង្គមិទ្ធិញ្ញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណ-សិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅក្រុងសៀមរាប

ខេត្តសៀមរាប។

✽លោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈ-កម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ៖

-នាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃចំនួន ២វត្ត គឺវត្តព្រះឥន្ទកោសិយ៍ និងវត្តព្រះឥន្ទកោសា នៅ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។

-ចូលបច្ច័យកសាងចេតិយធំ នៅវត្តព្រះឥន្ទកោសិយ៍ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ត សៀមរាប នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨។

-ជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធី អបអរសាទរខួបលើកទី៤០ឆ្នាំ ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅសាលាខេត្តសៀមរាប នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។

បេសកកម្មក្រៅប្រទេស



✽ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា និងជា សមាជិកក្រុមមិត្តភាពព្រឹទ្ធសភាជាមួយនឹងក្រុមប្រឹក្សាសហ-ព័ន្ធនៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី បានអញ្ជើញទៅ ចូលរួមសន្និសីទអន្តរជាតិក្រោមប្រធានបទ “តួនាទីសមា-ជិកសភាក្នុងពិភពលោកនាពេលបច្ចុប្បន្ន និងក្រុមប្រឹក្សា សហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី ២៥ឆ្នាំនៃការ អភិវឌ្ឍគ្រប់វិស័យ” នៅទីក្រុងម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី។

✽ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥

ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិ-បត្តិលើកទី២ និងមហាសន្និបាតលើកទី១១ របស់សភា តំបន់អាស៊ី APA នៅទីក្រុងអ៊ីស្លង់ប៊ុល នៃសាធារណរដ្ឋ តួកគី។



✽ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងសន្និសីទមូស្លីមអន្តរជាតិស្តីពី ការ រួបរួមសាមគ្គី “The Perils of Labeling and Exclusion” នៅទីក្រុង Makkah នៃប្រទេសអារ៉ាប់រួម។

សកម្មភាពសមាជិកព្រឹទ្ធសភា ចូលរួមក្នុងពិធីផ្សេងៗ

✽ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សមាជិកសមាជិកាព្រឹទ្ធសភាចំនួន៨រូប បានអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបកំណើតព្រះចៅអធិរាជជប៉ុន នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ។

✽ នាថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ២០១៨ សមាជិកសមាជិកាព្រឹទ្ធសភាចំនួន២៧រូប បានអញ្ជើញចូលរួមក្នុងអង្គមិទ្ធិព្យុសហជន ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅវិមានអនុស្សាវរីយ៍២ធ្នូ ស្ថិតក្នុងភូមិជើងឃ្នុំ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

✽ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន១១រូប បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរព្រាហ្មខួប២៥ឆ្នាំ នៃថ្ងៃបង្កើតអាយ ស៊ី ស៊ី-អង្គរ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលសន្និសីទសុខាសៀមរាបអង្គរ ខេត្តសៀមរាប។

✽ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន១០រូប បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរព្រាហ្មខួប២៥ឆ្នាំ នៃថ្ងៃបង្កើត អាយ ស៊ី ស៊ី-អង្គរ និងព្រះរាជពិធីលៀងសាយភោជន ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅទីព្រះលានជល់ដំរី ខេត្តសៀមរាប។

✽ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន៧រូប បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) ក្រោមអធិ-

បតីភាពឯកឧត្តមបណ្ឌិត **ទួន ធឿន** អនុប្រធានទី១រដ្ឋសភា នៅសាលប្រជុំបាយ័ន វិមានរដ្ឋសភា។

✽ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន៧រូប បានអញ្ជើញចូលរួមពិធីទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

✽ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារធនាគារ UCB E.SUN Tower នៅធនាគារ UCB E.SUN Tower រាជធានីភ្នំពេញ។

✽ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន១៦រូប បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការពិធីបុណ្យសមុទ្រលើកទី៧ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តកោះកុង។

✽ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី **ប្រាង កុសុល** រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Sylvain WASERMAN អនុប្រធានរដ្ឋសភាបារាំង នៅសណ្ឋាគាររ៉ូយ៉ាល់ហ្គេត ភ្នំពេញ។

✽ ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីខួបលើកទី២០ នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា នៅស្ថានទូបារាំងប្រចាំកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។

-ចូលរួមក្នុងពិធីបិទមហាសន្និបាតលើកទី៤ របស់សហ-
ភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយក
រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខា
ភ្នំពេញ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។




-ចូលរួមក្នុងអង្គសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿ
សាសនា ដើម្បីពង្រឹងសុខដុមនីយកម្មសាសនា ក្រោម
ប្រធានបទសាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់
ចរាចរណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡា-
ហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
នៅសាលសន្និសីទចតុមុខ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។

✽ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការ-
ទី៧ ឯកឧត្តម **ម៉ុង ម៉ុននាង** ប្រធានគណៈកម្មការទី១០
ឯកឧត្តម **ហែម ខន** អនុប្រធាន និងលោកជំទាវ **ឯម
ផលាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បាន
អញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប១៣៧ សព្វឯកឧត្តម
អ៊ឹម សិទ្ធិ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី៨
ខែធ្នូ ឆ្នាំ២០១៨។



✽នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកជំទាវ
ហាន សំរេន ប្រធាន ឯកឧត្តម **ទេព យុទ្ធី** សមាជិក
គណៈកម្មការទី៨ និងឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធាន
គណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធី
ផ្សព្វផ្សាយអំពី សៀវភៅកំណត់ហេតុតស៊ូរបស់សម្តេចអគ្គ-
មហាពញាចក្រី **ហេង សំរេន** ប្រធានរដ្ឋសភា ក្រោម
ចំណងជើង “ការតស៊ូរបស់ប្រជាជន កម្ពុជារស់ឡើងវិញ”
នៅវិមានរដ្ឋសភា។



✽នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **គង់ សារាង**
ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញថ្វាយបង្គំ
និងនាំយកទេយ្យវត្ថុប្រគេនសម្តេចព្រះធម្មលិខិត **លាស់
ឡាយ** ព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភាសង្ឃ
នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តសន្សំ-
កុសល ក្នុងព្រះជន្មាយុ១០៥ព្រះវស្សា នៅវត្តសន្សំកុសល
រាជធានីភ្នំពេញ។

✽នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម **ឈួន
ឡេង** អនុប្រធាន ឯកឧត្តម **គិន វណ្ណត** លេខាធិការ-
គណៈកម្មការទី២ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត **ចាន់
លាវ៉េត** អនុប្រធានគណៈកម្មការទី៣ និងឯកឧត្តម **អ៊ុក
គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញ
ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំកិច្ចប្រជុំ
ប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPE-
27) ក្រោមអធិបតីភាពឯកឧត្តម **ឈាន ចុន** អនុប្រធាន
អចិន្ត្រៃយ៍ នៃគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើក

ទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF27) និងជាប្រធានគណៈកម្មការទី៥ រដ្ឋសភា នៅសាលប្រជុំព្រះវិហារវិមានរដ្ឋសភា។

✽នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត **ចាន់ ណារ៉េត** អនុប្រធានគណៈកម្មការទី៣ ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ និងឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សាការងារត្រៀមរៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ក្រោមអធិបតីភាពឯកឧត្តម **ហ៊ុន ម៉ានី** ប្រធានគណៈកម្មការទី៧រដ្ឋសភា នៅសាលបន្ទាយស្រី វិមានរដ្ឋសភា។

✽នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី ការរៀបចំសហគមន៍អ្នកក្រីក្រ ក្រោមអធិបតីភាពឯកឧត្តម **នាយ ថន** ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ។

✽នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធាន និងឯកឧត្តម **ឈឹម ចាន់ណា** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តម **នៃ ម៉េណា** នៅសង្កាត់និរោធនិរោធិ៍រាជធានីភ្នំពេញ។

✽នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម **ប្រាក់ ចំរើន** អនុប្រធានគណៈកម្មការទី៨ ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាភិក្ខុយសក្កងពិធីសំណេះសំណាលជាមួយនឹងបងប្អូនកម្មករនិយោជិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិត្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុក

កណ្តាលស្ទឹង ខេត្តកណ្តាល។

✽នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាភិក្ខុយសក្កងពិធីសំណេះសំណាលជាមួយនឹងបងប្អូនកម្មករនិយោជិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិរំដួង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

✽នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **គិន ណែត** លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងពិនិត្យមើលបច្ចុប្បន្នភាពការងារដើម្បីត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ទួន ឡៀង** អនុប្រធានទី១រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ នៅសាលបាយ័ន វិមានរដ្ឋសភា។

✽នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **ឈួន ឡេង** អនុប្រធាន និងឯកឧត្តម **គិន ណែត** លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងប្រជុំពិភាក្សាផែនការអនុវត្ត និងត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ទួន ឡៀង** អនុប្រធានទី១រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ នៅសាលបាយ័ន វិមានរដ្ឋសភា។

✽នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ **ឃួន ឃុនឌី** សមាជិកគណៈកម្មការទី៥ ឯកឧត្តម **ស្រី ម៉េន** សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការវារីអគ្គិសនីសេសានក្រោម២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តស្ទឹងត្រែង។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រៀបចំសិក្ខាសាលាស្តីពី ការអនុវត្តជាក់ស្តែងនៃដំណើរការពិនិត្យ និងអនុម័តច្បាប់នៅសភាកម្ពុជា



ឯកឧត្តម អ៊ុំ សារីទ្ធ (កណ្តាល) អញ្ជើញជាអធិបតីភាពក្នុងពិធីបើកអង្គសិក្ខាសាលា

នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ សារីទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី «ការអនុវត្តជាក់ស្តែងនៃដំណើរការពិនិត្យ និងអនុម័តច្បាប់នៅសភាកម្ពុជា» ដែលមានការអញ្ជើញចូលរួមពីមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា និងវិទ្យាស្ថានសភាកម្ពុជា (PIC) សរុបចំនួន ៩០នាក់ ក្រោមការសហការរៀបចំឡើងរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា និងវិទ្យាស្ថានសភាកម្ពុជា (PIC) នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។

មានប្រសាសន៍បើកអង្គសិក្ខាសាលានាឱកាសនោះ ឯកឧត្តម អ៊ុំ សារីទ្ធ បានមានប្រសាសន៍ថា សភាទាំងអស់នៅលើពិភពលោក មានមុខងារចម្បងបីដូចគ្នា គឺមុខងារធ្វើច្បាប់ មុខងារតំណាង និងមុខងារត្រួតពិនិត្យ។ ទោះបីជាសមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភាត្រូវបានបោះឆ្នោតជ្រើសរើសដោយអង្គបោះឆ្នោតខុសគ្នាក្តី ក៏សមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភា មានគោលដៅតែមួយដូចគ្នា គឺបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងប្រទេសរបស់ខ្លួន។

ឯកឧត្តម អ៊ុំ សារីទ្ធ បានសង្កត់ធ្ងន់ថា ដើម្បីឱ្យសមាជិកសភាបំពេញមុខងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាពឆ្លើយតបនឹងសំណូមពររបស់ម្ចាស់ឆ្នោត ទាមទារឱ្យមាន

ការគាំទ្រពីអគ្គលេខាធិការដ្ឋានរបស់សភាទាំងពីរ ក្នុងការផ្តល់សេវាផ្សេងៗឱ្យទាន់ពេលវេលា ប្រកបដោយគុណភាពនិងមានប្រសិទ្ធភាព។

ឯកឧត្តម អ៊ុំ សារីទ្ធ បានផ្តល់នូវទស្សនៈមួយចំនួនទាក់ទងនឹងដំណើរការធ្វើច្បាប់ គឺត្រូវធ្វើការសិក្សាអំពីផលប៉ះពាល់ឱ្យបានគ្រប់ទិដ្ឋភាព ដូចជា៖ សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន ព្រមទាំងទិដ្ឋភាពយេនឌ័រជាដើម។ ច្បាប់មួយមានដំណើរទាក់ទងគ្នាចាប់តាំងពីពេលតាក់តែងលើកដំបូង រហូតដល់ការពិនិត្យពិភាក្សានៅសភា និងការដាក់ឱ្យអនុវត្ត។ នៅពេលដែលច្បាប់មួយត្រូវបានអនុម័ត និងប្រកាសឱ្យប្រើ សភាពុំទាន់ចប់តួនាទីរបស់ខ្លួនទេ គឺត្រូវតាមដានមើលផលប៉ះពាល់ផ្សេងៗដែលអាចកើតមាននៅក្នុងសង្គម ហើយអាចឈានទៅធ្វើវិសោធនកម្មលើចំណុចមួយចំនួននៅក្នុងច្បាប់នោះផងដែរ។

ក្នុងអង្គសិក្ខាសាលាប្រព្រឹត្តទៅរយៈពេលមួយព្រឹកដោយមានការធ្វើបទបង្ហាញស្តីពី ដំណើរការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់។ ដំណើរការពិនិត្យ និងអនុម័តច្បាប់នៅរដ្ឋសភា។ ការផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់ ឬសេចក្តីស្នើវិសោធនកម្មច្បាប់។ គោលការណ៍សំខាន់ៗនៅក្នុងនីតិកម្ម និងការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាក្នុងការផ្តល់សេវាជូនសមាជិករដ្ឋសភា ក្នុងដំណើរការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់។ ដំណើរការពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នៅព្រឹទ្ធសភា។ ការងាររបស់មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក្នុងការផ្តល់សេវាជូនសមាជិកព្រឹទ្ធសភាក្នុងដំណើរការពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់។ ការងារមន្ត្រីបច្ចេកទេសក្នុងការជួយដល់គណៈកម្មការពិសេស។



ទិដ្ឋភាពក្នុងពិធីបើកអង្គសិក្ខាសាលា

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០១៨



ឯកឧត្តម អ៊ូ សារីទ្ធ អគ្គលេខាធិការព្រឹទ្ធសភា

នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម **អ៊ូ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារប្រចាំខែ ធ្នូ ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពី អនុប្រធាននាយកដ្ឋានឡើង នៅសាលសិក្ខាសាលាខាង ជើង រីមានព្រឹទ្ធសភា។

នាឱកាសនោះ ឯកឧត្តម **អ៊ូ សារីទ្ធ** បានជម្រាបជូន អង្គប្រជុំអំពីព្រឹត្តិការណ៍អន្តរជាតិ តំបន់ ជាតិ និងបូកសរុប លទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយវាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងរបស់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធ- សភា ដែលបានបំពេញការងារ និងផ្តល់សេវាជូនដល់ថ្នាក់ ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភាបានយ៉ាងរលូន។

ទន្ទឹមនឹងលទ្ធផលការងារដែលសម្រេចបាន ឯកឧត្តម អគ្គលេខាធិការព្រឹទ្ធសភា បានដាក់ចេញនូវទិសដៅការងារ សម្រាប់អនុវត្តន៍ប្រចាំខែធ្នូ ឆ្នាំ២០១៨ រួមមាន៖

១-សេវាទ្រទ្រង់មុខងារនីតិកម្ម៖ ត្រៀមរៀបចំប្រជុំគណៈ- កម្មាធិការអចិន្ត្រៃយ៍ និងសម័យប្រជុំពេញអង្គព្រឹទ្ធសភា នីតិកាលទី៤។

២-សេវាទ្រទ្រង់មុខងារតាមដានការអនុវត្តច្បាប់ និង គោលនយោបាយ៖ ត្រៀមសម្របសម្រួលការជួបសវនា- ការរវាងគណៈកម្មការជំនាញ និងក្រសួងស្ថាប័ននានា និង ការចុះបេសកកម្មតាមបណ្តាខេត្តនានា។

៣-សេវាទ្រទ្រង់មុខងារតំណាង៖ ត្រៀមរៀបចំជូនថ្នាក់ ដឹកនាំព្រឹទ្ធសភាប្រជុំជាមួយនឹងគណៈកម្មការរៀបចំបុណ្យ ជាតិនានា (ទិវាឈ្នះ-ឈ្នះ និងទិវា២៥) ត្រៀមចូលរួមរៀប- ចំទិវាសិទ្ធិមនុស្សអន្តរជាតិ ត្រៀមរៀបចំជូនថ្នាក់ដឹកនាំ ព្រឹទ្ធសភាចូលរួមក្នុងពិធីផ្លូវការនានា និងពិធីសាសនាតាម បណ្តាធានីភ្នំពេញ ខេត្ត ក្រុង ត្រៀមរៀបចំវេទិកាតាម ភូមិភាគ សិក្ខាសាលា និងពិធីសំណេះសំណាលផ្លូវការ ផ្សេងៗ។

៤-កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ត្រៀមរៀបចំពិធី ជំនួបរវាងថ្នាក់ដឹកនាំ ជាមួយនឹងគណៈប្រតិភូបរទេស និង អង្គទូតនានា ត្រៀមទទួលគណៈប្រតិភូអគ្គលេខាធិការ ព្រឹទ្ធសភាឥណ្ឌូណេស៊ី គណៈប្រតិភូសភាប្រឹក្សានយោ- បាយខេត្តចិន និងគណៈប្រតិភូប្រធានព្រឹទ្ធសភារុស្ស៊ី ត្រៀម រៀបចំបែបបទជូនថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភា ព្រម



ទិដ្ឋភាពក្នុងប្រជុំបូកសរុបប្រចាំខែវិច្ឆិកា



ទិដ្ឋភាពក្នុងប្រជុំបូកសរុបប្រចាំខែវិច្ឆិកា

ទាំងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បំពេញបេសកកម្មក្រៅប្រទេស ត្រៀមចូលរួមរៀបចំកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ខែមករា ឆ្នាំ២០១៩ នៅកម្ពុជា កម្មវិធីតំបន់PIC នៅសៀមរាប បន្តសកម្មភាពសហប្រតិបត្តិការជាមួយនឹងដៃគូនានា។

៥-ការអភិវឌ្ឍស្ថាប័ន៖ ជួសជុលកែលម្អអគារសាលប្រជុំបណ្តាលយឡើងវិញ បង្កើនការគ្រប់គ្រងអគារ សារពើភណ្ឌ និងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ ការសន្សំសំចៃ ទឹក អគ្គិសនី ការគ្រប់គ្រងការប្រើប្រាស់ INTERNET រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់ក្រុមសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ប្រចាំភូមិភាគទាំង៨ បន្តកសាងអគាររបស់វិទ្យាស្ថានកម្ពុជា (PIC) បន្តតាមដានជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សិក្សាអំពីការប្រារព្ធខួបអនុស្សាវរីយ៍គម្រប់២០ឆ្នាំនៃការបង្កើតព្រឹទ្ធសភា (២៥ មីនា ១៩៩៩ ដល់ ២៥ មីនា ២០១៩) រៀបចំប្រព័ន្ធ Website/ Webpage ក្នុងកម្រិតអគ្គនាយកដ្ឋាន គណៈកម្មការ និងក្រុមនានា បន្តកសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យ គ្រប់គ្រងព័ត៌មាន គ្រប់គ្រងរដ្ឋបាល គ្រប់គ្រងបុគ្គលិកតាមប្រព័ន្ធព័ត៌មានវិទ្យា កសាងProgram និងSoftware ដើម្បីអនុវត្តតាមអង្គភាព និងការបណ្តុះបណ្តាល ក្នុងនោះចូលអនុវត្តកម្មវិធី E-library និង E-archives ជំរុញការស្នើសុំអាហារូបករណ៍ និងដាក់ពាក្យប្រឡងអាហារូបករណ៍ពីប្រភពប្រទេសផ្សេងៗទៀត (ឆ្នាំ២០១៩) បន្តកសាង និងធ្វើបច្ចុប្បន្នភាពគោលការណ៍គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិបម្រើឱ្យការ

គ្រប់គ្រងក្នុងបរិបទកំណែទម្រង់រដ្ឋបាលសាធារណៈ និងហិរញ្ញវត្ថុសាធារណៈ អនុវត្តន៍គម្រោងបច្ចុប្បន្នភាពរចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋានតាមតម្រូវការថ្មី និងត្រៀមឯកសារឆ្លងគណៈកម្មាធិការអចិន្ត្រៃយ៍ ការកែសម្រួលគោលការណ៍ហិរញ្ញវត្ថុថ្មីសម្រាប់អនុវត្តចាប់ពីឆ្នាំ២០១៩ និងការបែងចែកកញ្ចប់ថវិកាឆ្នាំ២០១៩ សម្រាប់រចនាសម្ព័ន្ធនយោបាយ និងរដ្ឋបាល ត្រៀមធ្វើជំរឿនសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ធនធានមនុស្ស និងតម្រូវការផែនការថវិកាតាមកម្មវិធីរួម និងតាមអង្គភាពថវិកា បច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្ររបស់អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋាន ផែនការយុទ្ធសាស្ត្រអភិវឌ្ឍ ICT អភិវឌ្ឍន៍ធនធានមនុស្សព័ត៌មាន និងទំនាក់ទំនងសាធារណៈ ការស្រាវជ្រាវ និងសហប្រតិបត្តិការអន្តរជាតិ ការបូកសរុបលទ្ធផលឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ ការទូទាត់ថវិកា២០១៨ និងគោលការណ៍ហិរញ្ញវត្ថុអនុវត្តឆ្នាំ២០១៩ បន្តប្រជុំគណៈកម្មការគោលការណ៍ គោលនយោបាយនានារបស់អគ្គលេខាធិការដ្ឋាន និងការបោះពុម្ពផ្សាយណែនាំ។



ថ្នាក់ដឹកនាំអង្គភាពចូលរួមក្នុងកិច្ចប្រជុំបូកសរុប

**សកម្មភាពថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយនឹងលោក Xavier Nuttin សមាជិកក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានអឺរ៉ុបសម្រាប់ការសិក្សាអាស៊ី នៅសាលាពិសេសវិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យ និងកែសម្រួលគោលការណ៍ស្តីពី របបសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំចាប់ពីប្រធាននាយកដ្ឋាននៅសាលាប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូអគ្គលេខាធិការព្រឹទ្ធសភាឥណ្ឌូ-ណេស៊ី ដឹកនាំដោយឯកឧត្តម Ir. Indra Iskandian, M. Si អគ្គលេខាធិការព្រឹទ្ធសភាឥណ្ឌូណេស៊ី នៅសាលាប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការលទ្ធកម្មព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យរបាយការណ៍លទ្ធកម្មឆ្នាំ២០១៨ និងគម្រោងលទ្ធកម្មឆ្នាំ២០១៩ នៅសាលាប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពី “ទិដ្ឋភាពទូទៅនៃការទទួលខុសត្រូវរបស់សភា៖ ការពង្រឹងស្ថាប័ន” នៅសណ្ឋាគារអង្គរ ខេត្តសៀមរាប។



**សកម្មភាពថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **វ៉ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលានៃការស្រាវជ្រាវសភាស្តីពី «ទិដ្ឋភាពទូទៅនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៥៖ សមភាពយេនឌ័រ និងការផ្តល់អំណោយដល់ស្ត្រី និងនារី នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ» នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។



✽ នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូអគ្គលេខាធិការព្រឹទ្ធសភាឥណ្ឌូណេស៊ី ដឹកនាំដោយឯកឧត្តម Ir. Indra Iskandian, M. Si អគ្គលេខាធិការព្រឹទ្ធសភាឥណ្ឌូណេស៊ី ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។



✽ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការពិនិត្យ ការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។



✽ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម **កែវ ចាន់ណា** អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោក **អន នាង** នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ដែលបានទទួលមរណភាព ។



✽ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម **កែវ ចាន់ណា** អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំមន្ត្រី បុគ្គលិកបណ្តាបាលី និងបណ្តុះបណ្តាល នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។



